

លក្ខខន្តិកៈ

ការធានារ៉ាប់រងលើការសម្រាកព្យាបាលនៅមន្ទីរពេទ្យស្អាត

នរណានឹងទទួលបានការធានា?

ការសម្រាកព្យាបាលនៅមន្ទីរពេទ្យស្អាត គឺត្រូវតែមានឈ្មោះនៅក្នុងគោលការណ៍ ដើម្បីទទួលបានការធានា, អតិថិជនដែលចុះឈ្មោះគឺត្រូវតែជាអតិថិជនប្រើប្រាស់ស៊ីមស្អាត។

អាយុ:

អ្នកត្រូវតែមានអាយុចន្លោះពី 18-69ឆ្នាំ(ទាំងពីរត្រូវបានរាប់បញ្ចូល)។

ការកាត់ទឹកប្រាក់ នឹងការធានា:

- ការកាត់ទឹកប្រាក់បុព្វលាភ នឹងទទួលបានការធានារ៉ាប់រង 100% ដោយឥតគិតថ្លៃនៅក្នុងថ្ងៃបន្ទាប់ពីការចុះឈ្មោះ ហើយការធានារ៉ាប់រងនេះគឺទទួលបានបន្ទាប់ពីមានការកាត់ទឹកប្រាក់បានជោគជ័យ។
ឧទាហរណ៍៖ ប្រសិនបើលក្ខណៈបានធ្វើការចុះឈ្មោះនៅថ្ងៃទី15 ខែមករា ហើយទឹកប្រាក់បុព្វលាភរបស់នាងគឺត្រូវបានកាត់ នឹងទទួលបានការធានារ៉ាប់រង 100%លើគ្រោះថ្នាក់ចែងនៅក្នុងថ្ងៃទី16 ខែមករា ហើយនាងក៏ទទួលបានការធានារ៉ាប់រងនៅក្នុងថ្ងៃទី1 ខែមិនា គឺអាស្រ័យលើចំនួនទឹកប្រាក់ដែលបានកាត់នៅខែមុន(ទាំងគ្រោះថ្នាក់ចែង និងជំងឺ)។
- ប្រសិនបើចំនួនទឹកប្រាក់បុព្វលាភរ៉ាប់រងពេញលេញមិនត្រូវបានកាត់ក្នុងរយៈពេលមួយខែ នោះផ្នែកខ្លះនឹងត្រូវផ្តល់ជូនដោយផ្អែកលើចំនួនទឹកប្រាក់ជាក់ស្តែងដែលបានកាត់។
- ការទាមទារសំណងត្រូវបានទុករយៈពេលរហូតដល់ 6 ខែនៃការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

របៀបក្នុងការទាមទារសំណង:

- ដំណើរការនៃការទាមទារសំណង គឺធ្វើឡើងបន្ទាប់ពីឯកសារខាងក្រោមត្រូវបានដាក់ជូន៖
 - A. ភស្តុតាងនៃការចុះឈ្មោះ (សារបញ្ជាក់ពីការចុះឈ្មោះ ឬការធានារ៉ាប់រង) ។
 - B. ឯកសារបញ្ជាក់ពីអត្តសញ្ញាណ (អត្តសញ្ញាណប័ណ្ណ, សៀវភៅគ្រួសារ, ប័ណ្ណបើកបរ ឬលិខិតឆ្លងដែន) ។
 - C. ព័ត៌មានលំអិតពីថ្ងៃចូល និងថ្ងៃចេញពីមន្ទីរពេទ្យ, ឈ្មោះអ្នកជំងឺ, អាយុ និងភេទ, ថ្ងៃនៃការជូនដំណឹង,ការអង្កេតដែលបានធ្វើរួច, ការព្យាបាលដែលបានផ្តល់ជូន មានគ្រា នឹងហត្ថលេខាពីវេជ្ជបណ្ឌិត ឬវិក័យប័ត្រទូទាត់ និងវិក័យប័ត្រចុងក្រោយ) ។



ករណីលើកលែងមិនផ្តល់សំណង:

ការទាមទារសំណងនឹងមិនត្រូវបានបង់ថ្លៃព្យាបាលនៅមន្ទីរពេទ្យដោយសារតែ៖

- A. ការរងរបួសដោយខ្លួនឯង, ការប៉ុនប៉ងធ្វើអត្តឃាត ឬការព្យាបាលដែលមិនសមស្របទៅតាម ជំនួយវេជ្ជសាស្ត្រ
- B. ការមានផ្ទៃពោះ
- C. ការសេពគ្រឿងញៀន ឬគ្រឿងស្រវឹង
- D. លក្ខខណ្ឌដែលមានពីមុន ឬកើតឡើងដដែលក្នុងរយៈពេលតែ 3 ខែដំបូងបន្ទាប់ពីចុះឈ្មោះ
- E. សង្គ្រាម, ការលុកលុយសកម្មភាពរបស់សត្រូវ(មិនថាសង្គ្រាមត្រូវបានប្រកាស រឺអត់) សង្គ្រាមស៊ីវិល ការបះបោរ ឬបដិវត្តយោធា ឬដំណើរអំណាចធ្វើកូដិកម្មកុបកម្មចលាចលស៊ីវិលអំពើភេរវកម្ម ឬផល វិបាកណាមួយ។
- F. ជំងឺរាតត្បាត ដូចជាជំងឺ SARS ។ ល។
- G. ការព្យាបាលដែលមិនស្របតាមវេជ្ជសាស្ត្រ, ការជ្រើសរើសការការពារ, ការជំនួសការព្យាបាល និង ការកែតម្រូវសម្បជញ្ញវិធានទាំងការព្យាបាលមាត់ធ្មេញ
- H. ការមិនបង្ហាញពីស្ថានភាពសុខភាពមុនពេលចុះឈ្មោះ។ អ្នកដែលត្រូវបានធានារ៉ាប់រងគួរតែមាន សុខភាពល្អ និងមិនមានជំងឺមុនការចុះឈ្មោះ។

ការកាត់ផ្ដាច់សេវាកម្ម:

គោលការណ៍នេះអាចត្រូវបានលុបចោលដោយទូរស័ព្ទទៅប៊ីម៉ាលេខ 010 242 248។ ការកាត់បុព្វលាភ នឹងត្រូវបញ្ឈប់ក្នុងរយៈពេល 48 ម៉ោង។ប្រសិនបើម្ចាស់ប័ណ្ណសន្យាធានារ៉ាប់រង ជ្រើសយកការបង្វិលថ្លៃប្រាក់បុព្វ លាភជូនវិញ ប៊ីម៉ា ត្រូវបង្វិលប្រាក់បុព្វលាភជូនវិញចំនួន៩០% នៃប្រាក់បុព្វលាភក្នុងរយៈពេលដែលបានបង់រួច ដោយការធានាមិនទាន់ត្រូវបានផ្តល់ជូននៅឡើយ បើមិនទាន់បានរៀបចំឯកសារទាមទារសំណងទេនោះ។ ប្រសិនបើវាត្រូវបានរៀបចំឯកសារទាមទារសំណងរួចហើយ នោះមិនមានការបង្វិលប្រាក់សងត្រឡប់វិញទេ នៅ ពេលមានការលុបប័ណ្ណសន្យាធានារ៉ាប់រងចោល។